



# ក្រុមការសេដ្ឋកិច្ច នគរបាល ខេត្តកែវ ជាន់កម្ពុជា

## Cambodia Public Debt Statistical Bulletin



លេខ ១៧ - Vol. 17



ទីន៍នៃយក្សីមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ - Data as of End-Q4 2022  
រាជធានីភ្នំពេញ, ខែកុម្ភ: ឆ្នាំ២០២៣ / Phnom Penh, February 2023

សាខាអូរ៉ូប

ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នបែសកម្មជាតិ នៅតែត្រូវបានរាយការដោយតម្លៃថា ស្ថិតុងភាពអារគ្រប់គ្រងបាន ពេលវេលាដី នៅតែមាន «បីភាព» និង «ហានិកយកមិត្តភាប» ដើម្បី បើទោះបីជាសេដ្ឋិកចូកម្មជាតិ ទទួលដងនូវផែនប៉ះពាល់ពីការកែកាលជាលនវិបត្តិដឹងក្នុងវិដ-១៩ និងពីកត្តាគារធ្វើការដោយត្រូវត្រូវការក្រោមនូវបីភាពបំណុលសាធារណៈនេះ គឺអារ៉ាយដោយកម្មជាមានប្រព័ន្ធរប់គ្រប់គ្រងបំណុលសាធារណៈមួយដឹងខ្លាំ ដែលមានជាអាជីវិ៍ ១) ក្របខ័ណ្ឌតិចូចតិច, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនឹងតិចូចតិចគ្រប់គ្រងប្រតិបត្តិការគ្រប់ដែនដ្ឋារ, ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធតំមានវិភាគសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងក្រោមក្រុងទិន្នន័យ ដើម្បីជាមួលដាននៃការកែកាល និងតាមដានហានិកយកបំណុល។

ជាក់ស្នើដែលបាននិងកំពុងអនុវត្តប្រកបដោយភាពមួងម៉ាត់ និងប្រយ័ត្នប្រឈរដខ្លួនវិធានការដោយខ្ពស់សាស្ត្រនានា ដែលបានជាក់ចេញក្នុងយុទ្ធសាស្ត្រតីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩ - ២០២៣ ជាតិសេស គោលការណ៍តិន្នន័យ៖ទាំង ៥ សំដើរនូវភ្លើងប្រសិទ្ធភាពខ្លួន ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការរិនិយោគសាធារណៈ រម្យាន៖

- ១) ខ្លួនតែដាទានក្នុងទំហំសម្របដែលស្ថានភាពបីកា និងសេដ្ឋកិច្ចអាជ្ញាត្រាំទ្រពាំង;
  - ២) ខ្លួនតែដាទានដែលមានកម្រិតសម្រាង បូលក្នុខណ្ឌអនុគ្រោះខ្លួន;
  - ៣) ខ្លួនប្រាប់តែវិស័យអាជីវការទ្រព្រៃងដើម្បីការពន្លេកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ប្រជុំដិតភាពដិតកម្ម;
  - ៤) ប្រើប្រាស់តែដាទាន ប្រកបដោយតម្លៃភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងសំគីសិទ្ធិភាព ខ្លួនបំផុត; និង
  - ៥) ប្រើប្រាស់តែដាទានសម្រាប់កិច្ចប្រាងគោរពនៃការគ្រប់គ្រងការិយោគសាធារណៈ ដែលត្រូវមានស្ថិតិ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការិយោគសាធារណៈ ព្រមទាំងធ្វើយកបោះឆ្នះនឹងតម្លៃការពន្លេកំណើនដើម្បីការកំណើនដំណាក់កាលដើម្បី ពិសេស ធនាគារ និងការពន្លេកំណើន សង្គម, បរិស្ថាន, និងភាពជន់ទៅនឹងការប្រយោលអាកាសជាតុ។

ការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយបីភាព, ប្រសិទ្ធភាព និងសំគួលសិទ្ធភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការសេវាអ្នបាននូវកំណើនសេដ្ឋកិច្ចខ្លួន ត្រូវដោឡើមេទន: ក្នុងរយៈកាលជាងពីទេស្សវគ្គឱ្យក្នុងដែលក្រោមទាំងបានដើរឱ្យកម្មជាមានសមត្ថភាពក្រោមគេតែទានសម្បទានបានប្រើប្រាស់ជាងមុន សម្រាប់បំពេញតម្លៃការហិរញ្ញបង្ការនៅឯធម៌យកការពិចារណាបំពេះមុខនានា សំដើរឲ្យមចំណែកក្នុងការដោះស្រាយបិបគិជីក្នុងឯធម៌-១៩ និងអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ថារ និងជិញ្ញការណ៍ដោនសេដ្ឋកិច្ចកម្មជាក្នុងការរំនៀជាមួយក្នុងឯធម៌-១៩ តាមគន្លឹនប្រកាសការពិចារណាបំពេះមុខនានា - ២០២១ - ២០២៣»។

ទន្លឹមនេះ, តួនាទីលំណងបន្ទូលឱកកម្មសំគាល់ភាព និងគណនេយ្យភាពនៃការគ្រប់គ្រងបំណុលសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នានា ផ្សែនបំពើជីថិប្រតិបត្តិប្រចាំខែសីនា និងចោរបំពើជីថិប្រចាំខែកញ្ញា, ក្រសួងស្ថាបនពាក់ព័ន្ធ, ស្ថាបនទុក, គ្រឹះស្ថាបនអប់រំ, ដៃគូអភិវឌ្ឍន៍, និងអង្គភាពរោងក្រោមជាលទាហរណ៍ ដើម្បីប្រើប្រាស់តាមតម្លៃការធានាកំសង ចំនួន ១៦ លើក រូបមករីយ៍ ព្រមទាំង នានា ផ្សែនបំពើជីថិប្រចាំខែកញ្ញា ដែលសាធារណៈជីថិប្រចាំខែកញ្ញា និងលក្ខណៈយកតាមរយៈ: <http://mef.gov.kh/public-debt-bulletin.html> ឬ នៅលើគេហទំនាក់រៀងរាល់អគ្គនាយកដ្ឋាន សហប្រតិបត្តិការអនុដោតិ និងគ្រប់គ្រងបំណុល តាមរយៈ: <https://gdicdm.mef.gov.kh/en/cat/documents-and-publications/bulletins> ឬ តាមរយៈ QR Code នៅលើកម្មបស្ថាបនក្រោមនេះ។

ព្រៃតិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំព្រៃមាសនេះ ត្រូវបានរៀបចំឡើងឡើង ដាច់ការសាងដែល  
គីកាសខ្មែរ និងការសាងផ្លូវ ដោយអនុលោមតាមបរិការណ៍ដាក់ស្ថិតិបំណុលរបស់កម្ពុជា . និងឧត្តមានទីតាំង  
អនុដាក់ដែលមានវិសាលភាពគ្របដណ្តូប់តែប៉ុណ្ណោះទិន្នន័យស្ថិតិបំណុលរបស់រដ្ឋបុរាណ៖ ខ្លមាន៖ ១) បំណុល  
សាធារណៈរក្សាប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការធ្វើលំតណាទានរបស់រដ្ឋ ហើយ  
មិនមានវិសាលភាពគ្របដណ្តូប់រួមទាំងបំណុលរបស់ក្រុងការដែនទេ ព្រៃតិបត្រនេះ ត្រូវបានឡើកដាច់ ២ ដំឡើក គី៖  
ធ្វើកទី១ សេចក្តីសង្គម និងធ្វើកទី២ ព័ត៌មាន/ទិន្នន័យលម្អិត ហើយបែងចែកទិន្នន័យដាច់ ៥ ក្រុម គី៖ ១) សន្លឹមិ  
បំណុល, ២) ការចុះកិច្ចព្រមព្រៀងតណាទាន, ៣) ការទោះដ្ឋាយលក់មូលប្រតិបត្តិ, ៤) ការដែកសារច្រោក, និង  
៥) សេវាបំណុល (ការទូទាត់ដួនតណាទាយក និងការប្រមូលពីតណាទាយក ក្រោមក្របខណ្ឌនៃការធ្វើលំ  
តណាទានរបស់រដ្ឋ) ព្រមទាំងបាត់ចំណាត់ប្រភេទទៅតាម៖ តណាទាយក/តណាទាយក, រូបឃបណ្តុ, និងវិស័យ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្គមយ៉ាងមុតមាំបា ស្ថាបនស្រាប់ជាតិ អ្នកវិភាគជនករជួយ កំណើចជាតូអង់ពាក់ព័ន្ធដៃទែរទៀត នឹងយកព័ត៌មាន/ទិន្នន័យដែលមាននៅក្នុងព្រឹត្តិប្រគល់ ទៅរឿងប្រចាំសប្តាហិរញ្ញវត្ថុ ប្រកបដោយវិធានី: និងមានក្រមសិលជម់ខ្ពស់ ដើរសក្ខាត់ការបកស្រាយខ្លួនពីខ្លឹមសាធិត ដែលអាចនាំឱ្យសាធារណជនមានការកែត្របង្កើរអំពីស្ថានភាពបំណុលសាធារណៈជាក់ស្អែកបែលកម្មជាតិ ក្នុងករណីមានចម្លែល ប្រសំណ្ងាត់ពាក់ព័ន្ធដើរដៃ សូមទាក់ទងមកការនៃក្រមការដោបេច្ចកទេស តាមរយៈអ៊ីមែល ddm@mef.gov.kh។

ជានិច្ចប៉ាប់, ខ្ញុំមានដំឡើងថា ព្រឹត្តិបគ្គសិទ្ធិបំណុលសាធារណៈកម្ពុជាលេខ ១៧ នេះ នឹងនោតែបន្ថុទូទៅលើបាននូវការគាំទ្រពីសំណាក់អ្នកអាយុទាំងឡាយ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមស្វាគមន៍នូវការលើមាតិយោបល់សាបនា ដើម្បីបន្ទាក់លម្អិតធម្មត្រឹតិបគ្គសិទ្ធិបំណុលសាធារណៈលេខក្រោយ។ ឱ្យការនៃក្រប់សេវាដែលមេឡើង

**ព្រៃទាន ១០ក់ខែងស្តី នូវខាល ចត្តាស៊ីក ព.ស. ២៥៦៦  
រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣**

ឧបតាមការណ៍ទី

ខ្លួនឯងឱ្យការណ៍ឈាន់បានគិត និងបិទិត

សិលបាប្រជាសង្គម៖ អនុវិទ្យាប្រតិបត្តិការណ៍



អគ្គបាលកិច្ចសភាពាយ អូន តំនែងធម៌ន្ត្រ

# នាយកដ្ឋាន

## Table of Contents

ទំព័រ / Page

### ផ្នែកទី១: សេចក្តីសង្គម / Part I: Executive Summary

ស្ថានភាពបំណុលសាធារណៈ ត្រីមជំណាប់គ្រឹះមាសទី៤ ឆ្នាំ២០២២ / .....	៩
Public Debt Situation as of End-Q4 2022.....	1

### ផ្នែកទី២: ព័ត៌មាន/ទិន្នន័យលម្អិត / Part II: Detailed Information/Data

#### ជំពូក ១: ព័ត៌មានទូទៅ / Chapter 1: General Information

ក- ពាក្យបំព្រញ / A- Acronyms and Abbreviations.....	៧
ខ- វិសាលភាព / B- Coverage.....	៧
គ- ក្រុម និងបំណាបត្រការពិន្ទុន័យ / C- Grouping and Classification.....	៧
យ- ប្រភពទិន្នន័យ / D- Sources .....	៨
ឃ- ការបំផ្លួចបើយបំណុល / E- Currency Conversion .....	៨
ច- គោលនយោបាយក្នុងការកំណត់ថ្ងៃទិន្នន័យ / F- Revision Policy .....	៨
ឆ- ការប្រាក់ដែលបានបង្កើត / G- Frequency and Time Lag .....	៨
ជ- និយមន័យ / H- Definitions.....	៩

#### ជំពូក ២: តារាងស្ថិតិ / Chapter 2: Statistical Tables

តារាងទី១: អត្ថប្រយោជន៍ / Table 1: Exchange Rates .....	៩៣ / 13
តារាងទី២: សុចនាករវិធី និងហានិកយ / Table 2: Cost - Risk Indicators .....	៩៤ / 14

#### ២.១: បំណុលសាធារណៈរៀបចំបច្ចេកទេស / 2.1: Public External Debt

តារាងទី៣: សន្និដិបំណុល / Table 3: Debt Stock .....	៩៥ / 15
តារាងទី៤: ការចុះកិច្ចព្រមព្រៀងតណាង / Table 4: Loan Signed .....	៩៦ / 16
តារាងទី៥: ការដកសាប់ប្រាក់ / Table 5: Disbursement.....	៩៧ / 17
តារាងទី៦: ការទូទាត់សេវាបំណុល / Table 6: Debt Service Payment .....	៩៨ / 18

#### ២.២: បំណុលសាធារណៈក្នុងប្រទេស / 2.2: Public Domestic Debt

តារាងទី៧: បំណុលសាធារណៈក្នុងប្រទេស / Public Domestic Debt .....	៩៩ / 19
--	---------

#### ២.៣: ការផ្តល់សណ្ឋាគារបេស់ផ្ទើ / 2.3: Government Lending

តារាងទី៨: ការផ្តល់សណ្ឋាគារបេស់ផ្ទើ / Table 8: Government Lending .....	១០ / 20
--	---------

#### ២.៤: ការព្យាករ / 2.4: Projections

តារាងទី៩: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែ តាមបើយបំណុល ក្នុងឆ្នាំ២០២៣ / .....	២១
Table 9: Projections of Monthly Debt Service Payment by Currency in 2023 .....	21

#### ជំពូក ៣: ក្រឡាយ / Chapter 3: Graphs

ក្រឡាយទី១: ការវិភាគបីរាណបំណុល / Graph 1: Debt Sustainability Analysis (DSA) .....	២២ / 22
ក្រឡាយទី២: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដោយផ្តល់សន្និដិបំណុលគ្រីមជំណាប់គ្រឹះមាសទី៤ ឆ្នាំ២០២២/២៣	
Graph2: Redemption Profile based on Debt Stock as of End-Q4 2022 .....	23
ក្រឡាយទី៣: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែដោយផ្តល់សន្និដិបំណុលព្រមព្រៀងដែលបានចុះហត្ថលេខាប្រព្រមទាំងប្រចាំឆ្នាំ២០២៣-២០៣៧ / .....	២៤
Graph3: Projections of Monthly Debt Service Payment for 2023-2037 based on Loan Signed ..	24

# ក្រសួង ពេទ្យភាសា

Part I

Executive Summary

**ଶ୍ରୀମଦ୍ଭଗବତପାଠ ଶ୍ରୀକୃଷ୍ଣାବ୍ଦିନୀଙ୍କ ପାଠ ଶ୍ରୀମଦ୍ଭଗବତପାଠ ଶ୍ରୀକୃଷ୍ଣାବ୍ଦିନୀଙ୍କ ପାଠ**

## Cambodia's Public Debt Situation as of End-Q4 2022

## I. ଶେଷୁଭାବରେଣ୍ଟିକ୍

## 1.1 සුඩීසිප්පේක්ෂණ

ដោយគិតថា ជំនួយបណ្តុលមនុស្ស ត្រីមដែលចំពោះសរុប  
ទី៤ ឆ្នាំ២០២២ កម្ពុជាមានសន្លឹកបណ្តុលសាធារណៈសរុប  
ចំនួន ៤,៩៨ បីលានអូល្យរាមាមេរីក ក្នុងនៅៗ ៤៥.៨៦%  
ត្រូវនិងប្រមាណ ៤,៩៧ បីលានអូល្យរាមាមេរីក ជាបណ្តុល  
សាធារណៈក្រោមប្រទេស (ក្រោមខ្លួនភាគីប្រមាណ ១៨%) និង ០.៩៨% ត្រូវ  
និងប្រមាណ ១៧.៤១ លានអូល្យរាមាមេរីក ជាបណ្តុល  
សាធារណៈក្នុងប្រទេស។ សមាសភាពបណ្តុលសាធារណៈ  
ទាំងនេះ រួមមាន ៤៥% ជាអូល្យរាមាមេរីក, ៦១% ជាបណ្តុល  
អេសបេជ្ជី, ១៨% ជាយ៉ែនចិន, ៩៩% ជាយ៉ែនចិន, ១១%  
ជាជើរ, និង ៥% ឡៀត ជាបុរីយោគុជាតិនិងរូបិយប័ណ្ណ  
ដៃរៀង។

## 1.2 ការចុះគិត្យប្រព័ន្ធឌីថាមការណា

ពេក្តុងត្រីមាសទី៤ ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល  
បានចុះកិច្ចប្រមបញ្ជី សកលភាពសម្បទានចិំ ជាមួយផែក្តុ  
អភិវឌ្ឍន៍នានាសរុបចំនួន ៨៩១,៧៧៣ ហានអូលារអាមេរិក  
សមាគលទិន្នន័យ ៦៥៦,៦៧៣ ហានអេសមេអ៊ីរា

នៅក្នុងឆ្នាំ២០២២ នេះ, រាជរដ្ឋាភិបាលបានចុះកិច្ច  
ប្រមូលព្រៃងតែណានសម្បទានចិន ជាមួយផែនអភិវឌ្ឍន៍បាន  
ចំនួន ៦ ១៣៧,៨៣ លានអូន្សារអាមេរិក សមមូលនឹង  
៩ ៥៩៥,៣៧ លានអេសដែលរីក ស្រីនឹងប្រមាណ ៤៤,៤០%  
នៃពិភាក្សាដែលចូលរួមចំណេះចិន (១ ៦០០ លានអេសដែលរីក)  
ក្នុងនោះ ក្របខ័ណ្ឌទូរកាតិ មានប្រមាណ ៤៥% និងក្របខ័ណ្ឌ  
ពហុកាតិ មានប្រមាណ ៣៥% ហើយប្រើប្រាស់រៀងរាល់ នៅក្នុង  
កាលពីឆ្នាំ៩៧ ការចុះកិច្ចប្រមូលព្រៃងតែណានសម្បទានចិនក្នុង  
ឆ្នាំ២០២២ នេះ មានកំណើនប្រមាណ ៩៣៥%។

ជាមួយ, តណាតនទាំងនេះ សុខ្នួនដាក់តណាតនមាន  
កម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមួយប្រមាណណាម  
ឈើ។ គោលដៅនៃការចុះកិច្ចក្រោមពេញនិយោគ តណាតនទីទាំង  
នេះ តីសម្រាប់បំពេញតម្លៃការហិរញ្ញវប្បន្នភាពភូងវិស័យអាជីវការ  
របស់រដ្ឋបាដ្ឋាកិតាល សំដែរឱ្យមានចំណែកទ្រង់ចិរភាពនៅក្នុងឯករាជ  
រយៈពេលនេះ និងបង្កើនជាបិតភាពសេដ្ឋកិច្ច ឬជាបិតភាព  
ជាបិតកម្ម។

## I. Public Debt

## 1.1 Debt Stock

As of end Q4 2022, including the old debt, the Royal Government of Cambodia (RGC) has a total public debt stock of **USD 9.99 billion** in which **99.82%** or **USD 9.97 billion** is public external debt (comprising of **68%** from Bilateral Developing Partners - DPs and **32%** from Multilateral DPs) and **0.18%** or **USD 17.51 million** is public domestic debt. The composition of the public debt stock is comprised of **USD 44%**, **SDR 21%**, **CNY 12%**, **JPY 11%**, **EUR 7%**, and local and other currencies **5%**.

## 1.2 Loan Signed

In Q4 2022, the RGC has signed new concessional loans with DPs in the total amount of **USD 881.77 million** equivalent to **SDR 659.27 million**.

In 2022, the RGC has signed new concessional loans with DPs in total amount of **USD 2,137.83 million**, equivalent to **SDR 1,598.37 million** accounting for **99.90%** of the ceiling permitted by Law (SDR 1,600 million) of which **66%** is signed with Bilateral DPs and **34%** is signed with Multilateral DPs. The loan signed in 2022 increased by approximately **136%** compared to the same period last year.

Overall, all the loans are highly concessional with an average grant element of around **45%**. The purpose of these new signed loan is to finance public investment projects in the priority sectors that support long-term sustainable economic growth and increase economic productivity/production.

### 1.3 ຂາຍເຈົ້າ: ຂໍ້ມະນຸຍາແຫຼວງກັບກົດໝາຍ

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល<sup>១</sup>  
បានចែងជាប្រព័ន្ធផ្លូវការសិក្សាដៃខែឆ្នាំ ៣០ ៣០ ឬណាមេ  
រឿង ត្រីមីប្រមាណ ៧,៣៦ លានអ្នករោគមិក។

ជាមួយ, នៅក្នុងឆ្នាំ២០១៧ នេះ រាជរដ្ឋាភិបាល បាន  
កែវគ្រទូនិភាករោចចោរយលក់មួលបត្រអ្នក សុខចំនួន ៩៦,១  
ីធមានរៀល សមមួលនឹងប្រមាណ ១៧,៥៩ លានអូល្យរ  
គាមើរិក ត្រូវនឹងប្រមាណ ៨០% នៃទំហំសុខដែលច្បាប់អនុញ្ញាត  
(ប្រមាណ ៩,២ ត្រីធមានរៀល) ដើម្បីធ្វើបិរញ្ញាបុរាណតាមគ្រប់  
គ្រង់រឿងឱ្យឈានការណ៍: សំណោះស្រួលកសិតិយកកំណើននឹង  
ជិតភាពសេដកិច្ច។

#### 1.4 ຂະໜົບຂໍສົຫລະຕ່ຽວກັນ

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១២ រាជរដ្ឋាភិបាល បាន  
ផកសាក់ប្រាក់ពីលាងទានសម្បទាន ដែលបានចុះកិច្ចព្រម-  
ក្រោមកន្លែងអមក សម្របចំឡើន ៦៥៧ នៅរាជធានីភ្នំពេញ

ជាន់ម, នៅក្នុងឆ្នាំ២០២២ នេះ រាជធានីភ្នំពេញ បាន  
ដកសាក់ច្រកក់ពីសណ្ឋាគាលសម្បទាន ផែលបានចុះកិច្ចប្រមូល  
ត្រព្យឃី កន្លែងមក ចំនួន ១,៣៤ ឯធម៌អូល្យរាមាយវិក ក្នុង<sup>៩</sup>  
នោះ គ្របខ័ណ្ឌទេរាតី មានប្រមាណ ៤៨% និងគ្របខ័ណ្ឌ  
ពហុការីមនប្រមាណ ៤៩% ។ សំច្រាក់ចំនួននេះ ត្រូវបាន  
ប្រើប្រាស់ជាក់ស្វែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៤%  
និងវិស័យការិការចំពោះមុខង្រៀរឡើត (មិនមែនហេដ្ឋារ  
ចនាសម្ព័ន្ធ) ៣៨%<sup>១០</sup>

ເຜົາຍເຫຼືກ, ເບີເຜົ່ງບອນິ້ນຮຍ:ເຕະລະຜູ້ອະດູກາລທີ່  
ໜຳເຫຼົາ ການຜົກສຸ່ມ ດັບກໍ່ຕັກໍ່ກໍ່ສູ່ໃກ້ຖື່ນໜຳ ២០២២ ເຊ: ມານ  
ກີ່ເພີ້ນປະມາດາ **៩៥%**

## 1.5 ຄວາມຈຳກັດໜີທີ່ມີຄື

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១២ រដ្ឋបាល បាន  
ទូទាត់សេវាបណ្តុលផ្លូវដែកអភិវឌ្ឍសរុបចំនួន ៥៥.៥៥ លាន  
អាមេរិកាមេរិក។

ជាមួយ, នៅក្នុងឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល បាន  
ទូទាត់សេវាបណ្តុលផ្លូវដែកអភិវឌ្ឍ ចំនួន ៩៨៥,៦៦ ហត្ថ  
អូល្យារអាមេរិក ក្នុងនោះ គ្របខំណ្ឌាទេរាតីចំនួន ៣៤៥,៨៣  
ហត្ថអូល្យារអាមេរិក (ប្រាក់ដើម ៧៩៣,៨១ ហត្ថអូល្យារអាមេរិក)  
និងការប្រាក់និងកំប្រឈរដើម្បី ៩១,៧៦ ហត្ថអូល្យារអាមេរិក  
និងគ្របខំណ្ឌាទេរាតីចំនួន ៩៩៥,៨០ ហត្ថអូល្យារអាមេរិក  
(ប្រាក់ដើម ៩១,៨០ ហត្ថអូល្យារអាមេរិក និងការប្រាក់និង  
កំប្រឈរដើម្បី ៧៧៤,៩០ ហត្ថអូល្យារអាមេរិក)។

### 1.3 Government Securities Issuance

In Q4 2022, the RGC has issued government securities in total amount of **KHR 30.30 billion** equivalent to **USD 7.36 million**.

In 2022, the RGC has issued government securities in total amount of KHR 72.10 billion, equivalent to USD 17.51 million accounting for 6% of the ceiling permitted by Law (around KHR 1.2 trillion) for financing supports to the public investments for economic growth and productivity.

## 1.4 Disbursement

In Q4 2022, the RGC has disbursed USD 257.98 million from the existing concessional loans.

In 2022, the RGC has disbursed **USD 1.34 billion** from existing concessional loans of which: **59%** is from Bilateral DPs and **41%** is from Multilateral DPs. **64%** of disbursed amount is used for infrastructure and **36%** for other priority sectors (non-infrastructure).

The actual disbursement in 2022 increased by approximately **15%** compared to the same period last year.

## 1.5 Debt Service Payment

In Q4 2022, the RGC has paid debt service to DPs in the amount of **USD 59.65 million**.

In 2022, the RGC has paid debt services to DPs in the amount of **USD 464.22 million**, in which **USD 345.53 million** is Bilateral DPs ( principal **USD 263.81 million** and interest and other fees **USD 81.72 million** ) and **USD 118.70 million** is Multilateral DPs ( principal **USD 91.60 million** and interest and other fees **USD 27.10 million** ).

ដោយខ្សែក, បើធ្វើបនិងរយៈពេលផ្សេចតាកាលភី  
ឆ្នាំថ្ងៃ ការទួទាត់សេវាបំណុលក្នុងឆ្នាំ២០២២ នេះ មានកំណើន  
ប្រមាណ **៣៩%**

## 1.6 ສູງລາຄະເບື້ອນຫຼັກສິ້ງ

លទ្ធផលបច្ចេកទេសការវិភាគតម្លៃភាពបំណុលរហូតដល់  
ដំណាច់ឆ្នាំ ២០១២ បន្ទាត់ថា បើជាសេដ្ឋកិច្ចកម្មជាប្រឈម  
ទូលាងនឹងផែលប៉ះពាល់ពី ការវិភាគលាងលើវិបត្តិនឹងក្រុងរដ-  
៩៤ និងពីកត្តាជាងប្រកាសឲ្យង់ឡើងតើ កំសាន់ភាពបំណុល  
សាធារណៈកម្ពុជា នៅតែសិក្សកុងភាពអាមេរិកបែងចាន ពេល  
ពី នៅថ្ងៃមេ ៦ «ឯករាជ្យ» និង «ហាឌិកយកមិត្តភាព» ដែល  
ធ្វើយកលំសូចទាករបំណុលគន្លឹះ។ ទាំងអស់ សូចទេសិក្សក្រោម  
អនុបាតពេល ក្នុងនោះ សូចទាករសំខាន់ជានឹងតែ ពីអនុបាត  
តម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈប្រកប្រឡងដោយ ៣៨,៦%  
ដែល មានត្រួមកម្រិត ៦៤,៦% ដោយនឹងអនុបាតពេល  
៦០%។

## II. ការចំណេះដាក់នានា

## 2.1 සුඩිසිජ්ජාණ

ពីតត្រីមដំណាច់ត្រូមាសទី៤ ឆ្នាំ២០២២ សន្តិជិត  
បណ្តុលកុងក្របខ័ណ្ឌការផ្តល់សណ្ណរាល់របស់អ្នសរុប មាន  
ចំនួន ៦,១៧៤ ឯធម៌អូរូរាជាយិរិយាធ័យ ដែលសុទ្ធសិន្យតែជាប្រជាពលរដ្ឋបាន

## 2.2 ຄວາມປັບປຸງທີ່ສຳຄັນຂອງລາຍ

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២នេះ ពីមានការចុះ  
គិត្យត្រូវបញ្ជូនដល់សណ្ឋាគារទីពីរដើម្បី

ជាមួយ, នៅក្នុងឆ្នាំ២០២២ នេះ រាជរដ្ឋបាត់បាល បាន  
ចុះកិច្ចព្រមព្រៀងផ្តល់សណ្ឋាគារ ជាមួយសណ្ឌាបិក សូរបច្ចេទ  
នៅ, ៦៣ លានអាលារអាមេរិកា

ដោយខ្សែក, បើផ្តើបនិងរយៈពេលដូចតាកាលពី  
ឆ្នាំ១៩៣០ ការចុះកិច្ចព្រមព្រៃនដូលសណ្ឋាគនចិត្តក្នុងឆ្នាំ២០២២  
នេះ មានការថែរួចរាល់បញ្ជាក់ **៨៧%**

### 2.3 ការផ្តល់សម្ងាត់ប្រភេទ

នៅក្នុងព្រឹមាសទី៤ ឆ្នាំ២០១២២ តណាយិកក្នុងវិស័យ  
សាធារណៈ បានដកសាប្តាក់យកទៅបើច្បាស់ជាក់ស្វែង  
សរបចំនៃ ៩៥ លេខលាមាមេរិក។

ជាមួយ, នៅក្នុងឆ្នាំ២០២២ នេះ ការដកសាក់ប្រាក់ជាក់ជាក់សែង មានចំណេះ ៩៤៦,០៨៧ រាយអាមេរិក។

The debt service payments in 2022 increased by approximately **21%** compared to the same period last year.

## 1.6 Debt Indicators

The preliminary result of the Debt Sustainability Analysis (DSA) shows that despite being impacted by the widespread of Covid-19 and other external factors, Cambodia's public debt situation continues to remain "**sustainable**" and "**low risk**" of debt distress. All the key debt indicators in 2022 are well below the thresholds, of which the main debt indicator, the Present Value of Public and Publicly Guaranteed External Debt to GDP, is at **24.9%** compared to the **40%** threshold.

## II. Government Lending

## 2.1 Debt Stock

As of end Q4 2022, the debt stock of government lending accounts for **USD 2.14 billion** which is solely the loan to the public sector.

## 2.2 Direct Lending and On-lending

In Q4 2022, there is no new government lending agreement signed.

In 2022, the RGC has signed on-lending agreement with debtor in total of **USD 46.23 million**.

The on-lending agreement signed in 2022 decreased by approximately **87%** compared to the same period last year.

## 2.3 Disbursement

In Q4 2022, USD 15.78 million has been disbursed to debtors in the public sector.

In 2022, USD 192.05 million has been disbursed to debtors.

ដោយខ្សែក, បើផ្តើបនឹងរយៈពេលផ្ទចត្តាកាលពី  
ឆ្នាំម៉ៅ ការដកសាប់ប្រាក់ជាក់ស្ថិនកុងឆ្នាំ២០២២ នេះ មាន  
ការចិយចុះប្រមាណ **៣៨%**

#### 2.4 តម្លៃប្រចាំឆ្នាំនៃការបង់ប្រាក់

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ រាជធានីភ្នំពេញ បានបង់ប្រាក់ប្រចាំឆ្នាំ  
ប្រមូលចំណួលសេវាបំណុល សរុបចំនួន **៧,៣៨ លានអាមេរិក**

ជាបី, នៅក្នុងឆ្នាំ២០២២ នេះ រាជធានីភ្នំពេញ បាន  
ប្រមូលចំណួលសេវាបំណុល ចំនួន **៤៤,២០ លានអាមេរិក**  
(ប្រាក់ដើមបានចំនួន **១០.៧៥ លានអាមេរិក** និង  
ការប្រាក់និងកំណែប្រាក់ចំនួន **៣៣.៤៥ លានអាមេរិក** ដើម្បី  
សណងជីកក្នុងវិស់យោគរបាយណ៍)។

ដោយខ្សែក, បើផ្តើបនឹងរយៈពេលផ្ទចត្តាកាលពី  
ឆ្នាំម៉ៅ ការប្រមូលចំណួលសេវាបំណុលជាក់ស្ថិនកុងឆ្នាំ២០២២  
នេះ មានកំណើនប្រមាណ **៩៣%**

The actual disbursement in 2022 decreased by approximately **38%** compared to the same period last year.

#### 2.4 Debt Service Revenue Collection

In Q4 2022, the RGC has collected debt service in the amount of **USD 7.38 million**.

In 2022, the RGC has collected debt services in the amount of **USD 44.20 million** (principal USD 10.75 million and interest includes other fees USD 33.45 million) from debtors in the public sectors.

The debt service collection in 2022 increased by approximately **13%** compared to the same period last year.

ស្ថានភាពចំណុលសាធារណៈ ក្នុងបច្ចេកទេស / Public Debt Situation As of End-Q4 2022

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	អនុលាកោល / Threshold	Q1 to Q3		Q4-2022	2022e
		2021	2022		
I. សម្រួលបំណុល / Debt Stock <sup>(1)</sup>		9,504.58	9,562.31	9,988.02	9,988.02
- ក្រោចប្រទេស / External		9,504.58	9,552.16	9,970.50	9,970.50
- ក្តងប្រទេស / Domestic		-	10.15	17.51	17.51
II. ការចុះគិច្ចព្យាយក្សោត្រូវសណ្ឋាគ / Loan Signed		907.46	1,217.90	881.77	2,137.83
III. ការបង់ប្រាក់ជាមូលប្រាក់ / Government Securities Issuance			10.15	7.36	17.51
IV. ការអកលាន្តប្រាក់ / Disbursement		1,168.41	1,087.02	257.98	1,345.00
V. ការទូទាត់សេវាបំណុល / Debt Service Payment		382.78	404.57	59.65	464.22
1. ក្រោចប្រទេស / External <sup>(2)</sup>		382.78	404.57	59.65	464.22
- ប្រាក់ដើម / Principal		285.66	309.37	46.04	355.41
- ការប្រាក់ និងកំម្រោងផ្សេងៗ / Interest and Other Fees		97.12	95.21	13.61	108.82
2. ក្តងប្រទេស / Domestic		-	-	-	-
- ប្រាក់ដើម / Principal		-	-	-	-
- ការប្រាក់ និងកំម្រោងផ្សេងៗ / Interest and Other Fees		-	-	-	-
VI. ស្ថានភាព / Indicator					
1. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុប: សរុប / PV of Total Public Debt					
- ធ្វើបនីនឹង ជែសស / to GDP	55	24.40			25.2
2. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រោចប្រទេស / PV of Public and Publicly Guaranteed External Debt					
- ធ្វើបនីនឹង ជែសស / to GDP	40	24.40			24.90
- ធ្វើបនីនឹង ការទាំចេញ / to Exports	180	32.82			33.90
3. សេវាបំណុលសាធារណៈក្រោចប្រទេស / Public and Publicly Guaranteed External Debt Service					
- ធ្វើបនីនឹង ការទាំចេញ / to Exports	15	1.83			2.10
- ធ្វើបនីនឹង ចំណួលចិវកាតិ / to Revenue	18	6.33			7.80

កំណត់សម្រាប់ / Technical Notes:

(1)- គឺជាបច្ចុប្បន្នទាំងអស់ដូចជាអាជីវកម្ម (ដែលបានរៀបចំឡើង) និងកំណើនរាយការដោយក្រសួង។ /Including old debts (rescheduled and under negotiation).


(2)- គឺជាបច្ចុប្បន្នទាំងអស់ដែលបានរៀបចំឡើងនៃបំណុលមានការផ្ទាល់ខ្លួនដោយក្រសួង។ / Including rescheduled old debts.

## ក្រុមហៈជាមុននាយករដ្ឋមន្ត្រី: ព្រឹត្តមិនអាសយដ្ឋាន នូវចំណេះដួង / Public Debt Situation as of End-Q4 2022


### ១. សម្រាប់ជាមុននាយករដ្ឋមន្ត្រី: គ្រឿងប្រាក់ជាមុននាយករដ្ឋមន្ត្រី នូវចំណេះដួង /

### ៤. ការចុះគិតច្បាប់ស្ថិតិភាព នូវចំណេះដួង /


#### 1. Public Debt Stock as of End-Q4 2022



#### 4. Loan Signed in 2022




### ២. សម្រាប់ជាមុននាយករដ្ឋមន្ត្រី / 2. Public External Debt Stock




### ៥. ការចែកចាយក្នុងស្ថិតិភាព នូវចំណេះដួង /

#### 5. Disbursement in 2022





### ៣. សម្រាប់ជាមុននាយករដ្ឋមន្ត្រី: គ្រឿងប្រាក់ជាមុននាយករដ្ឋមន្ត្រី នូវចំណេះដួង /

#### 3. Public External Debt Stock by Creditor as of End-Q4 2022



### ៤. សម្រាប់ជាមុននាយករដ្ឋមន្ត្រី: គ្រឿងប្រាក់ជាមុននាយករដ្ឋមន្ត្រី នូវចំណេះដួង /

#### 4. Public External Debt Stock by Currency as of End-Q4 2022



សរុប / Total = USD 464.22 mil.

ទំនាក់ទំនង  
ព័ត៌មាន/ឯកសារយោបល់

Part II

Detailed Information/Data

# ចំណាំទី ១

## ព័ត៌មានជ្រើន

Chapter 1

General Information

## ក- ពាក្យសំរួលថ្ម / A- Acronyms and Abbreviations

ADB	Asian Development Bank	ជនភាគអភិវឌ្ឍន៍អាសី
AIF	Asian Infrastructure Fund	មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាសី
AIIB	Asian Infrastructure Investment Bank	ជនភាគវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាសី
CNY	Chinese Yuan Renminbi	យ៊ែនចិន
EUR	Euro	អីរូ
EIB	European Investment Bank	ជនភាគវិនិយោគអីរូប
GCF	Green Climate Fund	មូលនិធិអាកាសធាតុប៉ែតង
GDP	Gross Domestic Product	ផែសស - ផលិតផលក្នុងស្រុកសរប
IFAD	International Fund for Agricultural Development	មូលនិធិអន្តោដាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
JPY	Japanese Yen	យេនដីបុន
KHR	Khmer Riel	រៀលខ្មែរ
KRW	Korean Won	វៀនកូដ
NDF	Nordic Development Fund	មូលនិធិអភិវឌ្ឍន៍ណារ៉ីក
OFID	OPEC Fund for International Development	មូលនិធិអូបីចសម្រាប់ការអភិវឌ្ឍអន្តោដាតិ
SCF	Strategic Climate Fund	មូលនិធិអាកាសធាតុយុទ្ធសាស្ត្រ
SDR	Special Drawing Rights	អេសដែអីរ
THB	Thai Baht	បាត់ចែ
USD	United States Dollar	ដុល្លារអាមេរិក
WB	World Bank	ជនភាគពិភពលោក

## ខ- ពិសោធន៍យន

ព្រឹត្តិប្រតស្តិតិបំណុលសាធារណៈនេះ មានវិសាលការត្រួតពិនិត្យនៃយកុដ្ឋិស្តីពីបំណុលរបស់រដ្ឋបាលណ្ឌ: រួមមាន៖ ១) បំណុលសាធារណៈរៀបចំប្រចាំស, ២) បំណុលសាធារណៈក្នុងប្រចាំស, និង ៣) ការផ្តល់តណ្ហាពាណិជ្ជកម្ម។ ព្រឹត្តិប្រតស្តិតិបំណុលរបស់រដ្ឋបាលណ្ឌ: មិនមានវិសាលការត្រួតពិនិត្យនៃយកុដ្ឋិស្តីពីបំណុលរបស់រដ្ឋបាលណ្ឌ។

## B. Coverage

This public debt statistical bulletin covers only public debt data on: 1) Public External Debt, 2) Public Domestic Debt, and 3) Government Lending. This bulletin does not cover data on private debt.

## ក- ក្រុម ឯកចំណាត់ក្រុមនេះ

ទិន្នន័យក្នុងព្រឹត្តិប្រតស្តិតិបំណុល: ទិន្នន័យក្នុងព្រឹត្តិប្រតស្តិតិបំណុល, ២) ការចុះកិច្ចព្រមក្រោងតណ្ហាពាណិជ្ជកម្ម, ៣) ការចោះផ្សាយលក់មូលប្រតិបត្តិ ៤) ការដកសាប់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ និងការប្រមូល)។ ទិន្នន័យទាំងនេះ ជាគតម្លៃបាត់ប្រាក់។

បំន្លែលើនេះ: ទិន្នន័យក្នុងព្រឹត្តិប្រតស្តិតិបំណុល: ទិន្នន័យក្នុងព្រឹត្តិប្រតស្តិតិបំណុល, ២) រូបឃុំប៉ែណ្ឌ, និង ៣) វិស័យ។

## C. Grouping and Classification

Data in this bulletin are grouped in 5 categories:  
1) Debt Stock, 2) Loan Signed, 3) Government Securities Issuance 4) Disbursement, and 5) Debt Service (Payment and Collection), expressed in Face Value.

Furthermore, the data are classified by:

1) Creditor/Debtor, 2) Currency, and 3) Sector.

## ៤- ប្រចាំឆ្នាំ

ទិន្នន័យ សម្រាប់ប្រើប្រាស់មូលដ្ឋានក្នុងការរៀបចំ  
ព្រឹត្តិប្រទេស:មានប្រកាសដូចខាងក្រោម៖

- ទិន្នន័យបំណុល៖ អគ្គនាយកដ្ឋានសហប្រជីបត្តិការ  
អន្តោជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច  
និងហិរញ្ញវត្ថុ។
- ទិន្នន័យម៉ាក្រុសដ្ឋកិច្ច៖ អគ្គនាយកដ្ឋានគោល-  
នយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ទិន្នន័យអត្រាប្រាក់ ដនាគារដាក់នៃកម្មដារ។

## ៥- គារបំផុតរួមចិញ្ញាបណ្ឌ

ការបំផុតរួមចិញ្ញាបណ្ឌ ត្រូវបានអនុវត្តតាមដឹសាស្ត្រដារ  
បទដ្ឋានបច្ចេកទេសអន្តោជាតិ ដូចខាងក្រោម៖

- សន្លឹជិបំណុល៖ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ចុងក្រោម។
- ការចុះកិច្ចព្រមព្រៀងតណាទនេះ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ចុងក្រោម។
- ការចាត់ដ្ឋានដែលកំណត់តាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ចុងក្រោម។
- ការដែកសាប់ប្រាក់ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ចុងក្រោម។
- សេវាបំណុល៖ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ទូទាត់/ប្រមូលបំណុល សេវាបំណុលដាក់ស្នើ។
- ការព្យាករៈ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ចុងក្រោម។

## ៦- គោលនយោបាយអនុវត្តតាមចំណេះចិញ្ញាបណ្ឌ

តូលេខមួយបំន្នននៅក្នុងព្រឹត្តិប្រទេស: ត្រូវបានកែ  
តម្លៃពីតូលេខដែលបានរាយការណ៍កន្លែងមក ដោយ  
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកំអបនឹងត្រូវកែ  
តម្លៃនៅក្នុងការចាត់ដ្ឋានដែលបានរាយការណ៍ដ៏រាយ តូលេខ  
ទាំងឡាយណាដែលមានក្នុសបន្ទាត់ពីក្រោម បញ្ជាក់ថា  
ដាក់តូលេខដែលបានកែតម្លៃ។

## ៧- គោលនយោបាយ

ការចាត់ដ្ឋានដែលបានរាយការណ៍ដ៏រាយ ដោយក្រសួងសេដ្ឋកិច្ច  
ក្នុងរយៈពេលមិនលើសពី ២ ខែ បន្ទាប់ពីដំណរប់ក្រើមាស  
និមួយ។

## D. Sources

The sources of data used for preparing this bulletin are as below:

- Debt data: General Department of International Cooperation and Debt Management, Ministry of Economy and Finance.
- Macro-economic data: General Department of Policy, Ministry of Economy and Finance.
- Exchange rates data: National Bank of Cambodia.

## E. Currency Conversion

The international best practice approach has been applied for the currency conversion as follows:

- Debt Stock: converted by the official exchange rates at end-period.
- Loan signed: converted by the official exchange rates at end of each quarter.
- Government Securities Issuance: converted by the official exchange rates at end of each quarter.
- Disbursement: converted by the official exchange rates on actual disbursement date.
- Debt Service: converted by the official exchange rates on actual debt service payment/revenue collection date.
- Projections: converted by the official exchange rates at end of each quarter.

## F. Revision Policy

Some figures in this bulletin have been revised from the figures previously reported by the Ministry of Economy and Finance and might also be revised in the next edition. The figures with underline are the revised figures.

## G. Frequency and Time Lag

The bulletin will be published on a quarterly basis within time lag of 2 months.

ଭାଷା- ଶିଳ୍ପିତ୍ୱରେ

និយមន៍យោន់ភក្សសញ្ញគន្លឹះ ដែលបង្កើតឡើង  
ពីគិតគទ្ធនេះ មានជូនខាងក្រោម៖

- បំណុលសាធារណៈក្រុមប្រទេស៖ សំដើរឯកជាមួយ បំណុលក្រុមប្រទេសរបស់ផ្លូវ ដើរកើតឡើងស្របតាម ច្បាប់អនុញ្ញាត ដោយគិតបញ្ហាលបំណុលដើលមានការ ធានាតីផ្លូវ។ គួងបរិការណ៍កម្ពុជាបច្ចុប្បន្ន បំណុលនេះ មានគេការខ្សោតណាទានសម្បទាន ពីដែកអភិវឌ្ឍន៍ភាគី និងពហុការីក្រុមប្រទេសប៉ុណ្ណោះ។ ទោះជាយ៉ាងនេះគឺ ទៅថ្មីមុខ បំណុលនេះ អារមិនឱ្យមួយបញ្ហាលដឹងដែរវិ ឧបករណ៍បំណុលដើរឯកជាមួយ ដូចជា សញ្ញាប័ណ្ណរដ្ឋ អង្គភាពយេងជារឿង គួងករណីការដាក់កិច្ចាលសម្រចប្តី ការបាន៖ដូរយ៍។

- ការធ្វើលំតណាតានបែស់រដ្ឋ៖ សំង់ដែលការខ្សោត្រាក់ខ្លួន  
ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ,  
ក្រុមហ៊ុនចម្បេះដែលរដ្ឋមានភាគតម្លៃសាធារណៈដោយចំនួន  
ភាគតិច, និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវគោលដៅ  
ជូនក្រុកចូអកីឡូសេដ្ឋកិច្ច-សង្គម។ ការធ្វើលំតណាតានបែស់  
រដ្ឋមាន ២ទម្ងៃដៃ រួមមាន៖ ការធ្វើលំតណាតានធ្វើឡើង  
ដោយប្រើប្រាស់ការធ្វើ និងការធ្វើលំតណាតានបន្ទាន់ដោយប្រើ  
ហិរញ្ញប្បញ្ញតាន ដើលដើមីពីគេ

- សេវាប័ណ្ណលេខ៖ សំងមីជិតលំប្អាក់ដើម, ការប្អាក់, និងកិច្ចពាក់ព័ន្ធដែងទាំង

## H. Definitions

Terminologies used in this bulletin are defined as follows:

- **Public External Debt:** refers to the external debt of the central government incurred under the applicable laws including publicly guaranteed debt. In Cambodia's current context, the public external debt comprises only concessional loans from bilateral and multilateral external development partners. However, this debt, in the future, would also include other instruments such as sovereign bonds in case of issuance decided by the RGC.

- **Public Domestic Debt:** refers to the internal debt of the central government incurred under the applicable laws including publicly guaranteed debt.

- **Government Lending:** refers to the credits provided by the government to state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions for the purpose of supporting socio-economic development. Government Lending is categorized into 2 forms which are: Direct lending that provides credit using government budget and On-lending that provides credit using financing from government's borrowing.

- **Disbursement:** refers to proceeds or cash a creditor agreed with a debtor on the withdrawal for actual expenses in implementing a project/program.

- **Debt Service:** refers to principal, interest, and other fees.

- ສັນນິຜົມບໍດຸລະ: ສໍາເພີຟລ່ອທີ່ກຳບໍດຸລັດຝາກ໌ສູງແລ້ວ  
ໃໝ່ລັດັກພາຍືກມືນຫາຮ່ວມຕໍ່ຜູ້ອາຄົ່າກ່າວລັດັກພາຍືກໆ ຜ້າຊູ້ເຫຼົ່າ  
ສັນນິຜົມບໍດຸລະ ເສັງລື້ອງການແຕະຜູ້ພະລັກກ່າວລັດັກພາຍືກໍ ບຸກ  
ນື້ອງການເຜັກສາບໍ່ເຕົກກ່າວລັດັກພາຍືກໍ ພົກຂຶ້ງ: ກາບເຜົ່າຮາບໍ່ເຕົກກ່າວ  
ເຫຼົ່າລັດັກພາຍືກ ຮິຟກາຮ່ວມຕໍ່ເຕົກກ່າວລັດັກພາຍືກໍ ປ້າກຣົດີ  
ຕີເສັສ ສັງເປົ້າກ່ຽວຂ້ອງພັດ ສັນນິຜົມບໍດຸລັດັກພາຍືກ: ແກ່າ  
ປະໂຫຼສ ເສັງລື້ອງ: ການເຜັກສາບໍ່ເຕົກກ່າວລັດັກພາຍືກໍ ພົກຂຶ້ງ ການ  
ບໍ່ເຜົ່າຮາບໍ່ເຕົກກ່າວເຫຼົ່າໃໝ່ຄູ້ອກກິໄລ້ງວິ້ງ, ກາຮ່ວມຕໍ່ເຕົກກ່າວ  
ເພື່ອສັງເປົ້າກ່ຽວຂ້ອງພັດ, ຮິຟກບໍດຸລັດັກພາຍືກ ປ້າກຣົດີ  
ບຸກນື້ອງ ບໍດຸລັດັກພາຍືກ ໃໝ່ລັດັກພາຍືກ ປ້າກຣົດີ ສັງເປົ້າກ່ຽວ  
ເກີຍກຳຖຸຜົນຜັນ ຮິຟກບໍດຸລັດັກພາຍືກ ໃໝ່ລັດັກພາຍືກ

- បំណុលមន្តរកកេស សំដើរដល់បំណុលដែលបន្យូល់ទុក  
ដោយឡាតាំងជានជាមុន។ គួរពិភាក្សាអក្សរដោ បំណុល  
មន្តរក គឺជាបំណុលដែលបានកើតឡើងមុនឆ្នាំ ១៩៣៣។  
ភាគប្រើប្រាស់នៃបំណុលទាំងនេះ ត្រូវបានចារចារដោយ  
ជាមួយដែលគ្រប់រួម គួរពនេះ មួយចំនួនត្រូវបាន  
ទូទាត់សង្គមរកប់ជាស្ថាព និងមួយចំនួនកំពុងត្រូវបាន  
ទូទាត់តាមកម្មវិធីសង្គមដឹកចូលព្រមព្រៀង។ ដោយខ្លួន  
ចំពោះបំណុលមន្តរកដែលនៅសេសសល់ បច្ចុប្បន្នរាជ-  
ដ្ឋាកិតាលបាននិងកំពុងខិតខំបន្ទាន់ដោយជាមួយដែល  
ឱ្យបានដូចខាងក្រោម។

- តណាយក៏ សំដើលអ្នកផ្តល់តណាទាន។ គួរបារណ្ឌបច្ចុប្បន្នបស់កម្ពុជា តណាយការងារជាផ្លូវការ ដែក្នូលការងារទូទាត់ និងពហុការ ដែលផ្តល់តណាទានឱ្យដួឡើងប្រកាសជាការងារដោយភ្លាម គួរបារណ្ឌដោយភ្លាមប្រកាសជាការងារ។

- តិណាយិក៖ សំដើលប៉ុកទួលបានតិណាទាន  
ក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្មដា តិណាយិក អាចជាករដៃដាកិតាល ក្នុងក្របខ័ណ្ឌនៃការខ្សោតកំពើគេ បុអាចជាគ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្រៀងដើលរដ្ឋមានភាគតិកម្មសាធារណៈជាប័ណ្ណនភាគតិច, និងគ្រឹះស្ថានផនាគារឱងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃការផ្តល់តិណាទានបស់រដ្ឋ។

- **Debt Stock:** refers to actual amount of unpaid debt that the debtor has to pay to the creditor. Commonly, debt stock equals to the sum of total issuance and total disbursements minus: refund to creditors and total repaid principal. Uniquely, the public external debt stock for Cambodia equals: total disbursement minus refund to creditors, total repaid principal, and cancelled debt by creditors plus rescheduled and under negotiated old debt.

- **Old Debt:** refers to legacy debt inherited from the previous governments. In Cambodia's context, old debt refers to ones incurred before 1993. Most old debt have been already resolved with partners; some of them were fully paid back while some others have been being repaid based on the rescheduling agreements. Concerning the remaining old debt, the RGC has been making the effort to find clear-cut resolutions with partners.

- **Creditor:** refers to entity that provide loans. In Cambodia's context, creditor can be Bilateral and Multilateral Developing Partners who provide loan to the government, or can be the government in case of government lending or securities holders/bond holders.

- **Debtor:** refers to entity that obtain loans. In Cambodia's context, debtors can be the government under the external borrowing, or state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions in case of the government lending.

**- តម្លៃបច្ចុប្បន្ននៃបំណុល៖** សំដើរឯកទាំងអស់និងបំណុល គ្រាយដែកតម្លៃអប្បហារ (កម្មដាប្រើប្រាស់អភពអប្បហាយម ៥ ភាគរយ តាមបទផ្តានបច្ចកទេសរបស់ IMF)។ តាមបទផ្តានបច្ចកទេសអន្តោជាតិ ក្នុងការគណនាអនុញ្ញាតបំណុល សម្រាប់ក្រុមប្រែទេសដែលនៅទួលបានគណនាសម្បទាន គឺមិនប្រើតម្លៃបច្ចាក់វិនិយោគបំណុលទេ គឺគេប្រើតម្លៃបច្ចុប្បន្ននៃបំណុល។ ចំពោះកម្មដាក់ដូចតារីដែរ គឺត្រូវប្រើតម្លៃបច្ចុប្បន្ននៃបំណុល ព្រោះថា គណនាដែលដើរដឹងទីតាំងក្រុមប្រែទេសទាំងអស់ សុទុសិងជាតិគណនាដែលមានកម្រិតសម្បទាន បូលក្នុខណ្ឌអនុគ្រោះខ្ពស់។

**- ធាតុអំណោយ៖** សំដើរឯកដែលធ្វើបរាង (១) ដែលដើរតម្លៃបច្ចាក់បែស់គណនាន និងតម្លៃបច្ចុប្បន្ននៃការទូទាត់សេវាបំណុល និង (២) តម្លៃបច្ចាក់បែស់គណនាន ឬ ធាតុអំណោយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការរារស់ស្អែកកម្រិតសម្បទាននៃគណនាន ។

**- គណនាសម្បទាន៖** សំដើរឯកដែលគណនាដែលមានលក្ខុខណ្ឌអនុគ្រោះខ្ពស់ជាងលក្ខុខណ្ឌទីផ្សារ បូលក្ខុខណ្ឌគណនាពាណិជ្ជកម្ម ដោយមានធាតុអំណោយចាប់ពី ៣៥ ភាគរយទៅឱ្យទៅ។

**- ភីបចាតីសេស៖** សំដើរឯកប្រុមគណនាយក ដែលបង្កើតឡើងក្នុងគោលបំណងផ្តល់ការអនុគ្រោះបំណុល ដែលតែមានលទ្ធភាពក្នុងការទូទាត់សងបំណុល។ បច្ចុប្បន្ន ភីបចាតីសេស មានសមាជិកអបិវឌ្ឍយ៉ាចំនួន ២២ ប្រទេស រួមទាំង អូស្សាលី, អូទ្ទីស, បិច-ហ្មីក, ប្រេសីល, កាណាគាតី, ដាក់ីម៉ាក, ហ្មាំងឡូង, បាកំង, អាលីម៉ែង, ឡៀវឡូង, អីស្រាគេល, អីតាលី, ដីបីន, សាធារណៈដឹកឃើញ, ហុឡូង, ន័រីស, សហព័ន្ធសុសី, អេស្សីញ, សុយអតិ, សីស, ចក្ខុវិកអង់គ្លេស, និងសហដ្ឋាមាមិក។

**- គណប្រតិទាន៖** សំដើរឯកដែលយេរោះពេលទី ដោយគិតចាប់ពីពេលដែលកិច្ចប្រមាណព្រៃងគណនាន ចូលដាចរោង ហើយដល់បំណុលត្រូវបានសងអស់។ គណប្រតិទានស្រីនឹងយេរោះពេលអនុគ្រោះបុកនឹងយេរោះពេលសងដើម។

**- Present Value (PV) of Debt:** refers to the discounted debt stock (Cambodia uses IMF's unified discount rate at 5 percent). According to international best practices, for countries which are still eligible for concessional loans, debt ratios are calculated by using the PV of debt instead of the Face Value. This approach is also applied in Cambodia since all external loans are highly concessional.

**- Grant Element:** refers to the proportion between 1) the difference between the Face Value of the loan and the PV of future debt service payments, and 2) the Face Value of the loan. Grant Element is used to measure the concessionality of a loan.

**- Concessional Loan:** refers to loan that has more favorable terms than market/commercial loan, and has grant element of 35 percent or more.

**- Paris Club:** is a group of creditor countries aiming at addressing debt issues for debtor countries experiencing debt repayment difficulties. At present, the Paris Club is comprised of 22 permanent country members including: Australia, Austria, Belgium, Brazil, Canada, Denmark, Finland, France, Germany, Ireland, Israel, Italy, Japan, Republic of Korea, Netherlands, Norway, Russian Federation, Spain, Sweden, Switzerland, UK, and USA.

**- Maturity:** refers to the period from the date of signature of the loan to the last payment of the principal. Maturity is the sum of grace period and repayment period.

**- រយៈពេលអនុវត្តក្រោម:** សំដើរដែលចាន្តោះពីពេលដែលកិច្ចប្រមុជតណាទាន បុកិច្ចប្រមុជតណាស្តីពីការផ្តល់តណាទានចូលជាជមោន ហើយតួលតណាទាប្រាក់ដើម្បីបុង ដោយគួររយៈពេលនោះ នានាតែការប្រាក់និងកំប្រឈានបញ្ហាលូណាម៉ោង ដែលត្រូវទូទាត់។

**- រយៈពេលមធ្យមដល់តណាប្រតិទាន:** សំដើរដល់រយៈពេលមធ្យមនៃការទូទាត់ប្រាក់ដើម គឺតីរយៈពេលជាក់ណាមួយ ហើយតួលតណាទាប្រាក់លាក់ណាមួយ ហើយតួលតណាទាប្រាក់។

**- Grace Period:** refers to the period from the loan effective date to the first repayment of principal and only interest and other fees is charged during this period.

**- Average Time to Maturity (ATM):** refers to the weighted average time of principal repayments in the portfolio, starting from a specific period to the maturity.

# ចំណែក ២

## តាមលស្តិតិ

Chapter 2

Statistical Tables

តារាងទី១ / Table 1:

**ការផ្លាស់ប្តូរតម្លៃ / Exchange Rates**  
**ផ្សេបនីងអគ្គនាយកម្មាធិក / Other Currencies vs. USD**

រូបិយប័ណ្ណ / Currency	31/12/2021	30/09/2022	31/12/2022
KHR	4,074	4,119	4,117
CNY	6.340856	7.089501	6.980976
EUR	0.878585	1.012164	0.959682
JPY	114.470357	143.669341	137.042495
KRW	1,182.583454	1,432.695652	1,397.099237
SDR	0.710933	0.779892	0.747662
THB	33.257143	37.963134	34.451883

ពាក្យដីទេ / Table 2:

ស្តូចតាមអង្គភាព និងចារាណិត្សយោ / Cost - Risk Indicators

ស្ថិសាធារណៈ / Indicator	2021	Q1 to Q3 2022		Q4-2022	2022
		2022	2022		
អត្រាប្រាក់មធ្យម /					
Weighted Average Interest Rate		1.04%	1.11%	1.08%	1.09%
តម្លៃប្រពិទាមមធ្យម (ឆ្នាំ) /					
Weighted Average Maturity (Year)	31.01	24.62	29.73	26.77	
រយៈពេលអនុគ្រោះមធ្យម (ឆ្នាំ) /					
Weighted Average Grace Period (Year)	8.87	7.25	9.92	8.35	
ជាតុអំណោយមធ្យម /					
Weighted Average Grant Element	49.54%	42.00%	48.23%	44.83%	
បំណុលដែលក្រោមទីនាទីបញ្ចប់ /					
Debt Maturing in 1 Year		4%	4%	4%	4%
រយៈពេលមធ្យមដល់តម្លៃប្រពិទាម (ឆ្នាំ) /					
Average Time to Maturity - "ATM" (Year)	10.11	10.91	10.18	10.18	
រយៈពេលមធ្យមនៃការថ្វប្រជប់អត្រាប្រាក់ (ឆ្នាំ) /					
Average Time to Refixing - "ATR" (Year)	10.10	10.88	10.15	10.15	
សមាសភាពបំណុលសាធារណៈជាប្រភេទអត្រាប្រាក់ថ្វប្រជប់ /					
Share of Floating Rate to Total Public Debt	0.05%	0.19%	0.20%	0.20%	
សមាសភាពបំណុលសាធារណៈជាប្រភេទបច្ចុប្បន្នបរទេស /					
Share of Foreign Currency to Total Public Debt	100.00%	99.89%	99.82%	99.82%	

# ប៊ិន្ទុលទាន់បានធនាគារជាតិ

Public External Debt

ពាណិជ្ជកម្ម / Table 3:

## សន្លឹកចំណុច / Debt Stock

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

ប្រើបាយ / Description	2021	Q3-2022	2022e
<b>ក. តាមអណុញ្ញាត / A. By Creditor</b>	<b>9,504.58</b>	<b>9,552.16</b>	<b>9,970.50</b>
<b>I. ទេរកភី / Bilateral</b>	<b>6,611.03</b>	<b>6,500.77</b>	<b>6,736.90</b>
<b>1. សមាជិកភីបច្ចុប្បន្ន / Paris Club</b>	<b>1,847.06</b>	<b>1,860.87</b>	<b>2,033.35</b>
- បារាំង / France	478.44	442.60	473.21
- ជិប្ញុន / Japan	869.99	970.32	1,077.66
- អាមេរិក / Germany	-	-	0.22
- សាស្ត្ររាជរដ្ឋកម្ពុជា / Republic of Korea	498.63	447.96	482.26
- ផ្សេងៗទៀត / Others	-	-	-
<b>2. មិនមែនសមាជិកភីបច្ចុប្បន្ន / Non-Paris Club</b>	<b>4,133.24</b>	<b>4,011.12</b>	<b>4,074.29</b>
- ចិន / China	4,054.14	3,944.02	4,001.72
- ឥណទាន / India	16.79	11.13	11.13
- ថែង / Thailand	47.74	43.48	48.95
- វិន័យ / Vietnam	14.57	12.49	12.49
<b>3. បណ្តុលមនុស្ស / Old Debt</b>	<b>630.74</b>	<b>628.77</b>	<b>629.25</b>
- ដែលបានដោះស្រាយឡើង / Rescheduled	10.69	8.73	9.20
- ដែលកំណុងចរចាបោះស្រាយ / Under Negotiation	620.05	620.05	620.05
<b>II. ពហុភី / Multilateral</b>	<b>2,893.55</b>	<b>3,051.39</b>	<b>3,233.61</b>
- ដែនការអភិវឌ្ឍន៍អាមេរិក / ADB	1,942.90	1,947.61	2,051.15
- ដែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាមេរិក / AIIB	5.00	5.00	6.63
- ដែនការវិនិយោគអីរីប / EIB	78.20	80.88	84.59
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	105.34	109.63	129.67
- មូលនិធិអភិវឌ្ឍន៍នៃខេត្ត / NDF	8.86	7.60	7.91
- មូលនិធិអិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	23.54	20.61	20.04
- ដែនការពិភពលោក / WB	729.72	880.07	933.63
- ផ្សេងៗទៀត / Others	-	-	-
<b>៩. តាមប្រើបាយបណ្តាល / B. By Currency</b>	<b>9,504.58</b>	<b>9,552.16</b>	<b>9,970.50</b>
- CNY	1,379.53	1,199.01	1,230.70
- EUR	504.34	636.09	681.56
- JPY	869.99	970.32	1,077.66
- KRW	435.31	377.12	407.97
- SDR	2,174.77	2,017.40	2,118.45
- THB	47.74	43.48	48.95
- USD	4,092.92	4,308.75	4,405.20

ពាណិជ្ជកម្ម / Table 4:

## ការចុះគិច្ចបញ្ជាញ / Loan Signed

ឯកតា ÷ លានអូនាមេរីក / Unit: USD Million

បរិយាយ / Description	2021	Q1 to Q3	Q4-2022	2022
		2022		
ពិន័យប្រចាំឆ្នាំ / Annual Ceiling (SDR)	1,500	1,600	1,600	1,600
ការខ្សោ / Borrowing (SDR)	645.14	949.83	659.27	1,598.37
ការខ្សោរហូតដល់ពិន័យប្រចាំឆ្នាំ / Borrowing to Annual Ceiling	43%	59%	41%	100%
<b>ក. តាមគណនាយក / A. By Creditor</b>	<b>907.46</b>	<b>1,217.90</b>	<b>881.77</b>	<b>2,137.83</b>
<b>I. ទេរកពី / Bilateral</b>	<b>391.93</b>	<b>824.52</b>	<b>565.77</b>	<b>1,414.86</b>
<b>1. សមាជិកភូប៊ីរីស / Paris Club</b>	<b>275.66</b>	<b>480.46</b>	<b>316.60</b>	<b>819.08</b>
- បាត់ង់ / France	22.76	-	20.00	20.00
- ជីប៊ីន / Japan	55.35	427.29	-	447.95
- សាសារណរដ្ឋកូរ៉ែ / Republic of Korea	197.54	53.17	296.60	351.13
- ផ្សេង់ទេរកពី / Others	-	-	-	-
<b>2. មិនមែនសមាជិកភូប៊ីរីស / Non-Paris Club</b>	<b>116.27</b>	<b>344.06</b>	<b>249.17</b>	<b>595.78</b>
- ចិន / China	116.27	344.06	220.64	567.25
- ថែង / Thailand	-	-	28.53	28.53
- ផ្សេង់ទេរកពី / Others	-	-	-	-
<b>II. ពហុការពី / Multilateral</b>	<b>515.53</b>	<b>393.38</b>	<b>316.00</b>	<b>722.96</b>
- មន្ទីរអភិវឌ្ឍន៍អាសី / ADB	327.05	95.00	278.00	373.00
- មួលទិន្នន័យរចនាសម្ព័ន្ធអាសី / AIF	-	-	20.00	20.00
- មន្ទីរវិនិយោគរចនាសម្ព័ន្ធអាសី / AIIB	-	50.00	-	50.00
- មួលទិន្នន័យការបានបាត់បែកង់ (GCF)	-	-	12.00	12.00
- មួលទិន្នន័យការបានបាត់យុទ្ធសាស្ត្រ (SCF)	-	-	6.00	6.00
- មន្ទីរការពិភពលោក / WB	188.48	248.38	-	261.96
- ផ្សេង់ទេរកពី / Others	-	-	-	-
<b>៣. តាមបិយប័ណ្ណ / B. By Currency</b>	<b>907.46</b>	<b>1,217.90</b>	<b>881.77</b>	<b>2,137.83</b>
- CNY	-	164.47	-	167.02
- EUR	211.25	248.38	-	261.96
- JPY	55.35	427.29	-	447.95
- KRW	197.54	53.17	296.60	351.13
- THB	-	-	28.53	28.53
- USD	443.32	324.59	556.64	881.23
<b>៤. តាមសំដែន / C. By Sector</b>	<b>907.46</b>	<b>1,217.90</b>	<b>881.77</b>	<b>2,137.83</b>
<b>I. ហេត្តូរចនាសម្ព័ន្ធ / Infrastructure</b>	<b>653.98</b>	<b>834.79</b>	<b>613.77</b>	<b>1,474.58</b>
- ដឹកជញ្ជូន / Transport	155.70	670.32	479.86	1,173.65
- ថាមពល / Energy	-	-	133.91	133.91
- ធានសាស្ត្រ / Irrigation	165.12	-	-	-
- ផ្លូវដឹកជញ្ជូន / Water Supply	55.35	-	-	-
- ផ្សេង់ទេរកពី / Other Infrastructures	277.80	164.47	-	167.02
<b>II. មិនមែនហេត្តូរចនាសម្ព័ន្ធ / Non-infrastructure</b>	<b>253.48</b>	<b>383.11</b>	<b>268.00</b>	<b>663.25</b>
- កសិកម្ម / Agriculture	-	-	121.00	121.00
- សុខភាព / Health	25.00	332.22	27.00	368.58
- អប់រំ / Education	-	50.88	70.00	123.66
- អាជីវការផ្សេង់ទេរកពី / Other Priorities	228.48	-	50.00	50.00

តារាងទី៥ / Table 5:

## ការចេញផ្លាស់ប្តូរ / Disbursement

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2021	Q1 to Q3	Q4-2022	2022e
		2022		
<b>ក. តាមគណន៍ឈក / A. By Creditor</b>	<b>1,168.41</b>	<b>1,087.02</b>	<b>257.98</b>	<b>1,345.00</b>
<b>I. ខ្មែរតី / Bilateral</b>	<b>848.71</b>	<b>636.42</b>	<b>156.95</b>	<b>793.37</b>
<b>1. សមាជិកភ្នំពេជ្រីស / Paris Club</b>	<b>555.47</b>	<b>390.80</b>	<b>95.29</b>	<b>486.09</b>
- បាតំង / France	101.40	31.30	7.99	39.29
- ជប៉ឺន / Japan	381.96	328.17	58.06	386.22
- អាមេរិក / Germany	-	-	0.22	0.22
- សាសាណរដ្ឋកម្ពុជា / Republic of Korea	72.10	31.33	29.02	60.36
- ផ្សេងៗទៀត / Others	-	-	-	-
<b>2. មិនមែនសមាជិកភ្នំពេជ្រីស / Non-Paris Club</b>	<b>293.24</b>	<b>245.62</b>	<b>61.66</b>	<b>307.28</b>
- ចិន / China	287.77	241.06	60.07	301.13
- ឥណទាន / India	-	0.17	-	0.17
- ថៃ / Thailand	5.46	4.39	1.59	5.98
<b>II. កម្ពុជាតី / Multilateral</b>	<b>319.70</b>	<b>450.60</b>	<b>101.03</b>	<b>551.63</b>
- ធនាគារអភិវឌ្ឍអាសុី / ADB	188.26	175.39	62.92	238.31
- ធនាគារវិនិយោគហេត្តរចនាសម្ព័ន្ធអាសុី / AIIB	5.00	-	1.63	1.63
- ធនាគារវិនិយោគអីរប / EIB	28.89	13.00	-	13.00
- មួលទិន្នន័យជាតិសប្រាប់អភិវឌ្ឍកសិកម្ម / IFAD	13.07	11.81	18.02	29.83
- ធនាគារពិភពលោក / WB	84.49	250.40	18.47	268.86
- ផ្សេងៗទៀត / Others	-	-	-	-
<b>ខ. តាមសំយែ / B. By Sector</b>	<b>1,168.41</b>	<b>1,087.02</b>	<b>257.98</b>	<b>1,345.00</b>
<b>I. ហេត្តរចនាសម្ព័ន្ធ / Infrastructure</b>	<b>847.67</b>	<b>629.89</b>	<b>232.29</b>	<b>862.18</b>
- ដឹកជញ្ជូន / Transport	400.72	298.28	148.43	446.71
- ថាមពល / Energy	95.43	100.65	4.70	105.36
- ធានាសាស្ត្រ / Irrigation	115.28	118.39	20.06	138.45
- ផ្ទៃតួដើមីកសាត / Water Supply	177.44	51.69	16.97	68.66
- ផ្សេងៗទៀត / Other Infrastructures	58.79	60.86	42.14	103.00
<b>II. មិនមែនហេត្តរចនាសម្ព័ន្ធ / Non-infrastructure</b>	<b>320.74</b>	<b>457.13</b>	<b>25.69</b>	<b>482.82</b>
- កសិកម្ម / Agriculture	16.26	4.51	1.21	5.72
- សុខភិបាល / Health	254.78	166.06	2.94	169.00
- អប់រំ / Education	38.86	42.11	9.93	52.04
- អាជីវការផ្សេងៗទៀត / Other Priorities	10.84	244.45	11.60	256.05

### តារាងទី៦ / Table 6:

## គារផ្តល់ជាតិសេវាបច្ចុប្បន្ន / Debt Service Payment

ឯកតាចំណាំងជាលានដុល្លារអាមេរិក / Unit: USD Million

កំណត់រាយការ / Creditor	2021		Q1 to Q3 2022		Q4-2022		2022	
	P	I	P	I	P	I	P	I
<b>I. ទេរកាតិ / Bilateral</b>	<b>196.97</b>	<b>71.52</b>	<b>237.61</b>	<b>74.06</b>	<b>26.20</b>	<b>7.66</b>	<b>263.81</b>	<b>81.72</b>
<b>1. សមាជិកភ្នៀប់ពីរីស / Paris Club</b>	<b>17.71</b>	<b>4.12</b>	<b>17.65</b>	<b>2.79</b>	<b>4.30</b>	<b>1.93</b>	<b>21.95</b>	<b>4.73</b>
- បាតាំង / France	-	2.65	1.84	1.52	1.35	1.52	3.19	3.05
- ជីបុន / Japan	10.27	0.59	11.24	0.74	0.67	0.09	11.90	0.83
- អាមេរិក / Germany	-	0.15	-	0.04	-	0.04	-	0.08
- សាស្ត្ររាមរដ្ឋកម្ពុជា / Republic of Korea	7.44	0.73	4.56	0.48	2.29	0.28	6.85	0.77
<b>2. មិនមែនសមាជិកភ្នៀប់ពីរីស / Non-Paris Club</b>	<b>178.66</b>	<b>67.09</b>	<b>219.37</b>	<b>71.08</b>	<b>21.90</b>	<b>5.66</b>	<b>241.27</b>	<b>76.74</b>
- ចិន / China	166.49	65.74	208.98	70.16	21.27	5.39	230.25	75.55
- ឥណទាន / India	6.71	0.38	5.83	0.16	-	0.11	5.83	0.27
- ថែល / Thailand	3.38	0.73	2.48	0.54	0.63	0.16	3.10	0.71
- វូតែណាម / Vietnam	2.08	0.25	2.08	0.21	-	-	2.08	0.21
<b>3. បំណុលមនោកផលបានដោយប្រាយឃុំ / Rescheduled Old Debt</b>	<b>0.60</b>	<b>0.30</b>	<b>0.60</b>	<b>0.19</b>	-	<b>0.06</b>	<b>0.60</b>	<b>0.25</b>
<b>II. កម្លែងកាតិ / Multilateral</b>	<b>88.69</b>	<b>25.60</b>	<b>71.76</b>	<b>21.14</b>	<b>19.84</b>	<b>5.96</b>	<b>91.60</b>	<b>27.10</b>
- ដែនការអភិវឌ្ឍន៍អាមេរិក / ADB	62.53	18.36	50.52	15.03	13.22	3.60	63.74	18.64
- ដែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាមេរិក / AIIB	-	0.24	-	0.20	-	0.13	-	0.32
- ដែនការវិនិយោគអីរិបី / EIB	-	0.27	-	0.17	-	0.30	-	0.47
- មួលទិន្នន័យជាតិសម្រាប់អភិវឌ្ឍន៍កម្មកម្ម / IFAD	1.48	0.75	1.10	0.54	0.81	0.28	1.90	0.82
- មួលទិន្នន័យអីរិបីនៃខេត្ត / NDF	0.22	0.07	0.10	0.03	0.10	0.03	0.19	0.06
- មួលទិន្នន័យបុច្ចេកវិទ្យាបានអភិវឌ្ឍន៍អន្តោត / OFID	3.50	0.61	2.94	0.50	0.57	0.04	3.50	0.54
- ដែនការពិភពលោក / WB	20.96	5.29	17.11	4.67	5.14	1.58	22.25	6.25
- ផ្សេងៗទៀត / Other	-	-	-	-	-	-	-	-
<b>សរុប / Total</b>	<b>285.66</b>	<b>97.12</b>	<b>309.37</b>	<b>95.21</b>	<b>46.04</b>	<b>13.61</b>	<b>355.41</b>	<b>108.82</b>

### ກິດຕັ້ງສໍາລັບ / Technical Notes:

P: ប្រធាក់ដើម / Principal

I: ការប្រាក់ និងកម្មសិទ្ធិ/ Interest and other fees

បំណុលនៅបានដោយត្រូវប្រព័ន្ធ

Public Domestic Debt

តារាងទី ៧ / Table 7:

ចំណុចសាធារណៈអគ្គន៍រដ្ឋប្រជាស / Public Domestic Debt

ឯកតាដំបាន / Unit: USD Million

បរិយាយ / Description	2021	Q1 to Q3 2022		Q4-2022	2022
ក. សម្រួលដំណូល / A. Outstanding	-	10.15	17.51	17.51	17.51
I. ខែ:ពេលវិថី / Short-term	-	10.15	17.51	17.51	17.51
- ១ ឆ្នាំ / 1-yr	-	10.15	17.51	17.51	17.51
II. ខែ:ពេលវិថី / Long-term	-	-	-	-	-
- ៣ ឆ្នាំ / 3-yr	-	-	-	-	-
- ៥ ឆ្នាំ / 5-yr	-	-	-	-	-
ខ. ការចាត់សេវាបំណូល / C. Debt Service	-	10.15	7.36	17.51	17.51
I. ខែ:ពេលវិថី / Short-term	-	10.15	7.36	17.51	17.51
- ១ ឆ្នាំ / 1-yr	-	10.15	7.36	17.51	17.51
II. ខែ:ពេលវិថី / Long-term	-	-	-	-	-
- ៣ ឆ្នាំ / 3-yr	-	-	-	-	-
- ៥ ឆ្នាំ / 5-yr	-	-	-	-	-
ក. ការចាត់សេវាបំណូល / C. Debt Service	-	-	-	-	-
- P: ប្រាក់ដើម / Principal	-	-	-	-	-
- I: ការប្រាក់ និងកម្រោងផ្សេងៗ / Interest and other fee	-	-	-	-	-

ការផ្តល់ឥណទាននៃបច្ចេកទេស

Government Lending

ពាណិជ្ជ / Table 8:

គមន់បង្កើតសំណងជាលម្អិត / Government Lending

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2021	Q1 to Q3 2022	Q4-2022	2022e
<b>ក. សាន្តិជីប័ណ្ណ / A. Stock</b>				
<b>I. តាមប្រភពហិរញ្ញប្បទាន / By Source of Fund</b>	<b>2,012.99</b>	<b>2,114.85</b>	<b>2,142.53</b>	<b>2,142.53</b>
- ការផ្តល់ឥណទានផ្ទាល់ / Lending	438.21	457.68	465.21	465.21
- ការផ្តល់ឥណទានបន្ទី / On-lending	1,574.78	1,657.17	1,677.33	1,677.33
<b>II. តាមតំណាងឪក / By Debtor</b>	<b>2,012.99</b>	<b>2,114.85</b>	<b>2,142.53</b>	<b>2,142.53</b>
- វិស័យសាធារណៈ / Public Sector	2,012.99	2,114.85	2,142.53	2,142.53
- វិស័យនកជន / Private Sector	-	-	-	-
<b>៣. ការផ្តល់ឥណទាន / B. Lending and On-lending</b>	<b>345.21</b>	<b>44.10</b>	-	<b>46.23</b>
- វិស័យសាធារណៈ / Public Sector	319.71	44.10	-	46.23
- វិស័យនកជន / Private Sector	25.50	-	-	-
<b>៤. ការអែកសាឡ្វាក់ / C. Disbursement</b>	<b>311.47</b>	<b>176.28</b>	<b>15.78</b>	<b>192.05</b>
- វិស័យសាធារណៈ / Public Sector	311.47	176.28	15.78	192.05
- វិស័យនកជន / Private Sector	-	-	-	-
<b>៥. ការប្រមូលចំណួលសេវាប័ណ្ណ / E. Debt Service Collection</b>	<b>39.22</b>	<b>36.82</b>	<b>7.38</b>	<b>44.20</b>
- វិស័យសាធារណៈ / Public Sector	<b>39.22</b>	<b>36.82</b>	<b>7.38</b>	<b>44.20</b>
+ ប្រាក់ដើម / Principal	13.98	9.44	1.32	10.75
+ ការប្រាក់ និងកំម្មផ្សេងៗ / Interest and other fees	25.24	27.39	6.06	33.45
- វិស័យនកជន / Private Sector	-	-	-	-
+ ប្រាក់ដើម / Principal	-	-	-	-
+ ការប្រាក់ និងកំម្មផ្សេងៗ / Interest and other fees	-	-	-	-

ការព្យាយក

Projections

តារាងទី ៩ / Table 9:

**ត្រូវការណ៍គារទូទាត់សេវាបច្ចុប្បន្នខាងមុខ នាមខ្សែចិយចំណួន ក្នុងឆ្នាំ២០២៣ / Projections of Monthly Debt Service Payment by Currency in 2023**

លាក់តារា / Unit: Million

រាយចក្រ / Currency	មករា / Jan	កុម្ភៈ / Feb	មីនា / Mar	មេសា / Apr	ឧសភា / May	មិថុនា / Jun	កក្កដា / Jul	សីហា / Aug	កញ្ញា / Sep	តុលា / Oct	វិច្ឆិកា / Nov	ធ្នូ / Dec	សរុប / Total
CNY	-	101.81	168.65	-	-	-	-	133.68	167.91	20.00	-	51.86	<b>643.90</b>
EUR	-	-	1.28	1.38	2.55	1.14	0.20	-	1.14	1.38	2.56	1.14	<b>12.76</b>
JPY	187.84	93.44	343.31	17.43	252.34	-	0.09	281.32	342.76	17.44	252.03	-	<b>1,787.99</b>
KRW	-	557.83	852.44	-	2,443.16	996.84	-	554.46	775.29	-	2,438.71	992.80	<b>9,611.54</b>
SDR	7.80	-	7.92	10.77	10.80	5.90	1.04	7.96	8.04	11.94	10.89	5.87	<b>88.94</b>
THB	-	-	-	11.74	-	-	25.14	-	-	11.68	-	-	<b>48.56</b>
USD	57.88	18.22	19.00	0.62	0.09	0.91	26.86	77.94	17.43	0.62	0.09	0.95	<b>220.57</b>

**កំណត់ស្នើសុំ / Technical Notes:**

- ទីនេះមិនមែនមករា ឆ្នាំ២០២៣ ជាទីនេះមិនមែនពីរ្យមី / The data in January 2023 is actual

သံတွေ့န ၃

ပြနာလွှာ


Chapter 3

Graphs


## ក្របខេទ / Graph 1:

### ការពិនាក់នៅលម្អិតអនុវត្ត / Debt Sustainability Analysis (DSA)


៥.១. តម្លៃបច្ចុប្បន្ននៃបណ្តុលសាធារណៈសរុបដោយបន្ទីរ ផលស /  
5.1. PV of Total Public Debt to GDP




៥.២. តម្លៃបច្ចុប្បន្ននៃបណ្តុលសាធារណៈក្រោមបន្ទីរ ផលស /  
5.2. PV of PPG External Debt to GDP




៥.៣. តម្លៃបច្ចុប្បន្ននៃបណ្តុលសាធារណៈក្រោមបន្ទីរ ការនៅចេញ /  
5.3. PV of PPG External Debt to Exports



៥.៤. សេវាបណ្តុលសាធារណៈក្រោមបន្ទីរ ការនៅចេញ /  
5.4. PPG External Debt Service to Exports



៥.៥. សេវាបណ្តុលសាធារណៈក្រោមបន្ទីរ ចំណួលមិនិភាគកិ /  
5.5. PPG External Debt Service to Revenue



- អនុបាត់គោល / Threshold
- មូលដ្ឋាន / Baseline
- - - ប្រវត្តិសាស្ត្រ / Historical
- ផែិតភាព / Most extreme shock


### កំណត់សម្គាល់ / Technical Notes:

PPG: Public and Publicly Guaranteed

ក្រប្រើទី ២ / Graph 2:

ព្យាករណីតាមចុះសាលាប័ណ្ណនគ្គល់ជាយ៉ាងត្រួតពិនិត្យការបង្កើតរឹងការក្នុងឆ្នាំ២០២២ /


Redemption Profile based on Debt Stock as of End-Q4 2022



ក្រហម 3 / Graph 3:

ត្រូវការណ៍នាមខ្ពស់សេវាប្រចាំឆ្នាំដើម្បីអភិវឌ្ឍន៍សាធារណៈប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០៣០-២០៣៧ /

Projections of Monthly Debt Service Payment based on Existing Loan Commitment for 2023-2037



ការសេវាឌ្ឋាននៃការបង់បាត់

ក្រសួងសេដ្ឋកិច្ច និង ពិរភ័ណ្ឌ  
អគ្គនាយកដ្ឋានសហប្រតិបត្តិករអន្តរជាតិ និងគ្រប់គ្រងបំណុល  
នាយកដ្ឋានគ្រប់គ្រងបំណុល  
ផ្លូវលេខ ៩២, សង្កាត់វិរិទ្ធិ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ  
អ៊ីម៉ែល: [ddm@mef.gov.kh](mailto:ddm@mef.gov.kh)

Contact Details:

Ministry of Economy and Finance

General Department of International Cooperation and Debt Management

Department of Debt Management

St.92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh

E-mail: [ddm@mef.gov.kh](mailto:ddm@mef.gov.kh)

Website: <http://www.mef.gov.kh/public-debt-bulletin.html>

